

គោលលទ្ធិស្តីអំពីប្រវត្តិព្រះគម្ពីរ

រឿងព្រះគម្ពីរសញ្ញាវាស (កំណើតផែនដីរហូតដល់សាំយូអែល)

ថ្នាក់ដំបូង (កំរិត ១)

ភាគ ១

រៀបរៀងដោយ លោកគ្រូគង្វាល ស៊ី. ហានតូ
កែសម្រួលដោយ ជេ. ជេ. លិម

ដោយមានការជួយឧបត្ថម្ភពីលោក ដាវីឌ ហ៊ីហ្គុលស៍

បោះពុម្ពខែ មករា ឆ្នាំ ២០១១

អារម្ភកថាអ្នកនិពន្ធ

នេះគឺជាសៀវភៅក្បាលទី១ (ថ្នាក់ដំបូង កំរិត១ ភាគ១) ដែលមានទាំងអស់៣ក្បាល។ សៀវភៅនេះសរសេរអំពីប្រវត្តិ សាស្ត្រនៃព្រះគម្ពីរបានសរសេរជាទំរង់រឿងព្រះគម្ពីរ គឺសម្រាប់ អោយប្អូនៗមានអាយុពី៦ដល់អាយុ៨ឆ្នាំប៉ុណ្ណោះ។ សៀវភៅ ភាគ១នេះបង្រៀនអំពីប្រវត្តិសាស្ត្រពីការបង្កើតផែនដីរហូតដល់ ព្រះគម្ពីរពួកចៅហ្វាយ ។

មេរៀននិមួយៗ មានសម័យកាលនៃប្រវត្តិសាស្ត្រជាក់លាក់ និងមានដំណើររឿងទាក់ទងគ្នា ពីចំនុចមួយទៅចំនុចមួយទៀតយ៉ាងច្បាស់លាស់។ ដូច្នោះគ្រូបង្រៀនអាចសម្រេចចិត្តបានយ៉ាងល្អក្នុងការប្រើប្រាស់សម្ភារៈនៅក្នុងថ្នាក់រៀន ដោយឆ្លងកាត់ការពិភាក្សាដ៏សមស្របមួយ។

ប៉ុន្តែប្អូនៗជាសិស្សត្រូវតែធ្វើការពិចារណាក្នុងចិត្ត និងយកចិត្តទុកដាក់ ដូច្នោះប្អូនៗជាសិស្សនឹងអាចយល់នូវរឿងរ៉ាវប្រវត្តិសាស្ត្រច្បាស់ជាមិនខាន។

សូមឲ្យព្រះវរបិតានៃស្ថានសួគ៌ ប្រទានពរដល់ពូជពង្សរបស់ទ្រង់តាមរយៈការទាំងនេះផង ដើម្បីឲ្យសេចក្តីពិតនៃព្រះបន្ទូលរបស់ទ្រង់ អាចរក្សាទុកក្នុងចិត្តរបស់ប្អូនៗទាំងអស់គ្នា ហើយសូមឲ្យបានបន្តដល់ ពួកអ្នកជំនាន់ក្រោយដែលនឹងមក ដោយនូវសិរីល្អនៃព្រះនាមទ្រង់។

លោកគ្រូគង្វាល ស៊ី. ហានកូ

អារម្ភកថាអ្នកកែសម្រួល

ការប្រើប្រាស់សៀវភៅគោលជំនឿ សម្រាប់បង្រៀនប្អូនៗ ក្មេងៗក្នុងព្រះវិហារ គឺជាវិធីសាស្ត្រពិសោធន៍ពេលវេលា និង ជាវិធីបុរាណ។ សៀវភៅនេះបានរៀបចំឡើង គឺដើម្បីផ្តល់នូវ មូលដ្ឋានគ្រឹះដ៏រឹងមាំលើប្រវត្តិសាស្ត្រ និងសេចក្តីពិតទាំងអស់នៅក្នុងព្រះគម្ពីរ ដែលធ្វើការបង្រៀននូវមូលដ្ឋានជំនឿទាក់ទងនឹងក្រឹត្យវិន័យខ្លះៗ។

សៀវភៅគោលលទ្ធិស្តីអំពីប្រវត្តិសាស្ត្រព្រះគម្ពីរនេះ (កែសម្រួល និងបោះពុម្ព ខែមករា ឆ្នាំ២០១១) បានទទួលការត្រួតពិនិត្យ និងអានឡើងវិញជាច្រើនដង ដោយយោងលើការស្រាវជ្រាវនូវសេចក្តីពិត និងការរៀបចំបោះពុម្ពកែកំហុសក្នុងការបោះពុម្ពសៀវភៅច្បាប់ដើមដោយលោកគ្រូគង្វាល ដារីឌ ហ៊ីហ្គុស៍។ ការប្រើសំនួរក៏បានត្រួតពិនិត្យ ឡើងវិញជាច្រើនដែរ (ដោយផ្អែកលើជំនួយពីសំណាក់ឪពុកម្តាយ) ដើម្បីជួយឲ្យកូនៗទាំងអស់គ្នាមានភាពងាយស្រួលក្នុងការចាំចម្លើយ។ ការនេះក៏បានជួយដោយលោកគ្រូគង្វាល ដារីឌ ហ៊ីហ្គុស៍ដែរ។

សៀវភៅលំហាត់សម្រាប់សៀវភៅនេះ ក៏បានបោះពុម្ពចេញដែរ។ ឪពុកម្តាយត្រូវបានលើកទឹកចិត្តឲ្យជួយកូនៗធ្វើលំហាត់ក្នុងពេលសមស្រប ការនេះអាចជួយបន្ថែមលើការទន្ទេញចម្លើយសម្រាប់សំនួរចំនួនដប់សម្រាប់សប្តាហ៍នីមួយៗ ហើយតួនាទីរបស់គ្រូបង្រៀននៅសាលា Sabbath school.

**Bible History Catechism-Old Testament Bible Stories
(Creation to Samuel)
Beginners-Book 1/3**

By Rev C. Hanko
Edited by Ps J.J. Lim

With invaluable contributions by Ps David Higgs

Original version by Rev C. Hanko are property of the Protestant Reformed
Churches of America

J.J.Lim edited version ©2011 by Pilgrim Covenant Church.

Khmer Language version © Gratia Dei Sola Media

Published by Gratia Dei Sola Media

Blk 203B, Henderson Road, #07-07, Singapore 159546.

Website: www.gdsmedia.org

Email: gdsmedia.sg@gmail.com

All rights reserved Printed in Singapore

មេរៀនទី ១
កំណើតផែនដី

លោកុប្បត្តិ ១

- ១. តើនរណាបានបង្កើតអ្នក?
ព្រះ។ (លោកុប្បត្តិ ១:២៧)

- ២. តើមានព្រះប៉ុន្មានអង្គ?
មានព្រះពិតតែមួយព្រះអង្គគត់។ (ចោទិយកថា ៦:៤)

- ៣. តើព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើមែនទេ?
មែនហើយ កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ
និងផែនដី។ (លោកុប្បត្តិ ១:១)

- ៤. តើព្រះបានបង្កើតអ្វីនៅថ្ងៃទីមួយ?
ផ្ទៃមេឃ និងផែនដី រួមទាំងពន្លឺផង។ (លោកុប្បត្តិ ១:១-៥)

- ៥. តើព្រះបានបង្កើតអ្វីនៅថ្ងៃទីពីរ?
ផ្ទៃមេឃ។ (លោកុប្បត្តិ ១:៦-៨)

- ៦. តើព្រះបានបង្កើតអ្វីនៅថ្ងៃទីបី?
ដីគោក ស្មៅ រុក្ខជាតិ និងផ្កា។ (លោកុប្បត្តិ ១:៩-១៣)

៧. តើព្រះបានបង្កើតអ្វីនៅថ្ងៃទីបួន?

ព្រះអាទិត្យ ព្រះច័ន្ទ និង ផ្កាយ។ (លោកុប្បត្តិ ១:១៤-១៩)

៨. តើព្រះបានបង្កើតអ្វីនៅថ្ងៃទីប្រាំ និងថ្ងៃទីប្រាំមួយ?

មច្ឆាជាតិ បក្សាបក្សី សត្វជើងបួន និងមនុស្ស។
(លោកុប្បត្តិ ១:២០-៣១)

៩. តើព្រះបានបង្កើតអ្វីនៅថ្ងៃទីប្រាំពីរ?

ទ្រង់ឈប់សំរាក ហើយបានផ្តល់ថ្ងៃឈប់សំរាកដល់យើង
ចាប់ពីគ្រានោះមក។ (លោកុប្បត្តិ ២:២)

១០. តើយើងដឹងពីការបង្កើតលោកនេះតាមរយៈអ្វី?

ព្រះប្រាប់យើងនៅក្នុងព្រះបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ។

ខគម្ពីរចងចាំ៖ រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើ នោះ
ក៏ឃើញថាទាំងអស់ជាការល្អប្រពៃ។ (លោកុប្បត្តិ ១:៣១)

មេរៀនទី ២
អំបាមលោកស្ថានសួគ៌
លោកុប្បត្តិ ១-២

១. តើនរណាជាឪពុកម្តាយដំបូងរបស់យើង?
គឺអំបាម និងអេវ៉ា។ (លោកុប្បត្តិ ៣:២០)

២. តើព្រះបង្កើតអំបាមចេញពីអ្វី?
ចេញពីធូលីដី។ (លោកុប្បត្តិ ២:៧)

៣. តើអំបាមខុសប្លែកពីសត្វចតុប្បាទដូចម្តេច?
ព្រះបានបង្កើតអំបាមអោយដូចជារូបអង្គទ្រង់។
(លោកុប្បត្តិ ១:២៦-២៧)

៤. តើអំបាម និង អេវ៉ារស់នៅឯណា?
ក្នុងសួនច្បារដ៏ស្រស់ស្អាតមួយនៅឯស្រុកអេដែន។
(លោកុប្បត្តិ ២:៨)

៥. តើដើមឈើពិសេសអ្វីនៅក្នុងសួនច្បារ?
ដើមឈើជីវិត។ (លោកុប្បត្តិ ២:៩)

៦. តើដើមឈើមួយណាដែល អំបាមនិងអេវ៉ាមិនត្រូវហូបផ្លែ?
ដើមឈើដឹងខុសត្រូវ។ (លោកុប្បត្តិ ២:១៦-១៧)

៧. តើអ្វីជាមធ្យមនៅក្នុងសួនច្បារអេដែន?

គាត់ថែរក្សាសួនច្បារ ក្នុងនាមគាត់ជាស្តេច។

(លោកុប្បត្តិ២:១៥)

៨. តើគាត់បានបង្ហាញថាគាត់ជាស្តេចតាមរយៈអ្វី?

គាត់បានដាក់ឈ្មោះអោយសត្វទាំងអស់នោះ។

(លោកុប្បត្តិ២:២០)

៩. តើអ្វីជាម និងអេវ៉ាបានរស់នៅក្នុងសួនច្បារ ប្រកបដោយសេចក្តីអំណរមែនទេ?

ពិតមែនហើយ គឺព្រោះតែពួកគាត់បានបំរើព្រះដោយសេចក្តីស្រឡាញ់។ (អេសាយ៥១:៣)

១០. តើសួនច្បារអេដែន គឺជារូបភាពឆ្លុះបញ្ចាំងពីអ្វី?

ស្ថានសួគ៌ ដែលស្អាតជាងសួនច្បារអេដែនទៅទៀត។

(វិវរណៈ២២:១-២)

ខគម្ពីរចងចាំ៖ “ឱព្រះយេហូវ៉ាជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមទ្រង់ ប្រសើរនៅគ្រប់លើផែនដីយ៉ាងណាទៅ”

(ទំនុកដំកើង ៨:៩)។

មេរៀនទី ៣
ការធ្លាក់ក្នុងអំពើបាបរបស់មនុស្ស
លោកុប្បត្តិ ៣

១. តើអ្វីជាមនិងអេវ៉ាបានរស់នៅក្នុងសួនច្បារអេដែនឬទេ?
ទេ ពីព្រោះព្រះបានបណ្តេញពួកគេទាំងពីរនាក់អោយចេញ
ពីសួនច្បារអេដែន។ (លោកុប្បត្តិ ៣:២៣-២៤)

២. ហេតុអ្វីបានព្រះបណ្តេញពួកគេចេញពីសួនច្បារអេដែន ?
ព្រោះពួកគេមិនស្តាប់បង្គាប់ព្រះ។
(លោកុប្បត្តិ ៣:១៧,២២-២៤)

៣. តើអ្វីជាមនិងអេវ៉ាមិនបានស្តាប់បង្គាប់ព្រះយ៉ាងដូចម្តេច?
ពួកគេបានហូបផ្លែពីដើមឈើដឹងខុសត្រូវ។
(លោកុប្បត្តិ ៣:៦)

៤. ហេតុអ្វីបានជាខុសដោយគ្រាន់តែហូបផ្លែឈើនេះ?
ព្រោះព្រះបានហាមពួកគេមិនអោយហូបផ្លែឈើពីដើមវា
ទេ។ (លោកុប្បត្តិ ២:១៦-១៧)

៥. តើអ្នកណាបានល្បួងអេវ៉ាអោយហូបផ្លែឈើនោះ?
សាតាំងជាទេវតាអាក្រក់ដែលបានធ្លាក់ចុះពីឋានសួគ៌។
(លោកុប្បត្តិ ៣:១-៥, ២ពេត្រុស ២:៤)

៦. តើសាតាំងបានប្រើវិធីណាមកល្បួងអេវ៉ា?
វាប្រើសត្វពស់អោយមកនិយាយជាមួយអេវ៉ា។
(លោកុប្បត្តិ ៣:១៥, វិវរណៈ ២:៤)

៧. តើអេវ៉ាបានស្តាប់តាមសត្វពស់នេះទេ?
ស្តាប់ នាងបានហូបផ្លែពីដើមឈើដ៏ធំខុសត្រូវ ហើយបាន
អោយអ័ដាមហូបផងដែរ។ (លោកុប្បត្តិ ៣:៦)

៨. តើមានអ្វីបានកើតឡើង ដោយសារការមិនស្តាប់បង្គាប់
របស់ពួកគេ?
ក៏មានការឈឺចាប់កើតឡើង និងសេចក្តីស្លាប់បានចូលមក
ក្នុងលោកីយ។ (លោកុប្បត្តិ ៣:១៦-១៩)

៩. តើយើងត្រូវស្លាប់ដោយព្រោះអ័ដាមមែនទេ?
មែន គឺយើងត្រូវស្លាប់ដោយសារអ័ដាមពេញនេះ។
(រ៉ូម ៥:១២-២១, ១កូរិនថូស ១៥:២២)

១០. តើព្រះបានសន្យាអ្វីបន្ទាប់ពីអ័ដាមធ្លាក់ចុះក្នុងអំពើបាប?

ព្រះអង្គសង្គ្រោះមួយអង្គដែលត្រូវមកសង្គ្រោះយើងពីរាល់អំពើបាបរបស់យើង។ (លោកុប្បត្តិ ៣:១៥)

ខគម្ពីរចងចាំ៖ “អញនឹងធ្វើអោយឯងហើយនឹងស្រ្តី គឺទាំងពូជឯងនិងពូជរបស់នាងមានសេចក្តីខ្លាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ”។ (លោកុប្បត្តិ ៣:១៥)

មេរៀនទី ៤
ការអ៊ុនសំណាម់អេបិល
លោកុប្បត្តិ ៤

១. ចូរអោយឈ្មោះកូនទាំងពីរបស់អ័ដាម និងអេវ៉ា?
ការអ៊ុន និង អេបិល។ (លោកុប្បត្តិ៤:១-២)

២. តើព្រះគម្ពីរបានប្រាប់អ្វីខ្លះអំពីអេបិល?
អេបិលគោរពកោតខ្លាចដល់ព្រះយេហូវ៉ា។
(ម៉ាថាយ២៣:៣៥, ហេព្រើរ១១:៤)

៣. តើអេបិលបានបង្ហាញការគោរពកោតខ្លាចដល់
ព្រះយេហូវ៉ាយ៉ាងដូចម្តេច?
គាត់បានយកកូនចៀមដំបូង ជាដង្ហាយសម្រាប់ថ្វាយដល់
ព្រះយេហូវ៉ា។ (លោកុប្បត្តិ៤:៥)

៤. ហេតុអ្វី ព្រះជាម្ចាស់សព្វព្រះហឫទ័យចំពោះដង្ហាយនេះ?
ព្រោះអេបិលមានជំនឿលើកូនចៀមនៃព្រះ។
(ហេព្រើរ១១:៤, យ៉ូហាន១:៣៦)

៥. តើព្រះគម្ពីរបានប្រាប់អ្វីខ្លះអំពីការអ៊ុន?
ការអ៊ុនមានចិត្តអាក្រក់។ (លោកុ៤:៩-១០, ១យ៉ូហាន៣:១២)

៦. តើកាអ៊ីនបានបង្ហាញសេចក្តីអាក្រក់របស់គាត់តាមរយៈអ្វី?
គាត់បានយកដង្ហាយដែលគ្មានឈាមសោះ មកថ្វាយដល់
ព្រះយេហូវ៉ា។ (លោកុប្បត្តិ៤:៣)

៧. ហេតុអ្វីបានជាការថ្វាយបែបនេះ ជាការអាក្រក់?
ការថ្វាយដង្ហាយបែបនេះ គឺបានបង្ហាញច្បាស់ថា គាត់មិន
មានការសោកស្តាយចំពោះអំពើបាបគាត់របស់ទេ។
(លោកុប្បត្តិ៤:៦-៧, ហេព្រើរ១៣:១១-១២, ១យ៉ូហាន១:៧)

៨. តើកាអ៊ីនបង្ហាញអាក្រក់របស់គាត់តាមរយៈអ្វីទៀត?
គាត់មានសេចក្តីច្រណែននឹងអេបិល ហើយថែមទាំងបាន
សំលាប់អេបិលទៀត។ (លោកុប្បត្តិ៤:៨)

៩. តើព្រះបានកាត់ទោសកាអ៊ីនដូចម្តេច ចំពោះអំពើបាបនេះ?
ព្រះបានបណ្តេញគាត់ និងគ្រួសារចេញពីស្រុក។
(លោកុប្បត្តិ ៤:១១-១២, ១៦)

១០. តើព្រះបានផ្តល់កូនប្រុសមួយទៀតជំនួសអេបិលមែនទេ?
ពិតមែនហើយ គឺសេត ដែលកោតខ្លាចដល់ព្រះយេហូវ៉ាផង
ដែរ។ (លោកុប្បត្តិ៤:២៥)

ខគម្ពីរចងចាំ៖ “ដោយសារសេចក្តីជំនឿនោះ អេបិលបានថ្វាយយញ្ញ
បូជាដល់ព្រះ ដែលប្រសើរជាងដង្ហាយរបស់កាអ៊ីន”។
(ហេព្រើរ១១:៤)។

មេរៀនទី ៥
ថ្ងៃមុនពេលមហាទីកម្មនៃ
លោកុប្បត្តិ ៤:១៧-៥:៣២

១. តើយើងបានដឹងអ្វីខ្លះពីការអ៊ុន បន្ទាប់ពីគាត់បានសំលាប់អេបិល?
គាត់បានប្រព្រឹត្តបាបកាន់តែច្រើន ហើយបានបង្រៀនពួកកូនរបស់គាត់អោយប្រព្រឹត្តបាបដូចគាត់ដែរ។
(លោកុប្បត្តិ ៤:១៧-២៤)
២. ចូរអោយឈ្មោះកូនប្រុសអាក្រក់របស់ការអ៊ុន?
ឡាមេក ជាយាតករដូចឪពុកដែរ។ (លោកុប្ប ៤:២៣-២៤)
៣. តើកូនៗដ៏អាក្រក់របស់ឡាមេកបានធ្វើរបស់អ្វីខ្លះ?
ពួកគេបានរក្សាហ្វូងសត្វនៅក្នុងត្រសាល លេងស៊ីង និងខ្លុយ និងបានធ្វើរបស់ជាច្រើនពីដែក និងពីលង្ហិន។
(លោកុប្បត្តិ ៤:២០-២២)
៤. តើពួកគេបានប្រើរបស់ទាំងនេះប្រព្រឹត្តបាបដែរមែនទេ?
ពិតមែនហើយ ពួកគេបានក្លាយជាមនុស្សអាក្រក់ជាងមុនទៅទៀត។ (លោកុប្បត្តិ ៦:៥)
៥. តើព្រះគម្ពីរប្រាប់យើងអ្វីខ្លះអំពីកូនៗរបស់សេត?

ពួកគេបានមកថ្វាយបង្គំព្រះយេស៊ូវជាមួយគ្នា។

(លោកុប្បត្តិ៤:២៦)

៦. តើអ្នកណា ជាមនុស្សដែលកោតខ្លាចដល់ព្រះយេស៊ូវនៅសម័យនោះ?

ហេណុក ដែលជាអ្នកដើរជាមួយព្រះ។ (លោកុប្បត្តិ៥:២៤)

៧. តើព្រះបានប្រាប់ហេណុកអោយធ្វើអ្វី?

ព្រះអោយគាត់អធិប្បាយទាស់នឹងមនុស្សទុច្ចរិត។

(យូដាស១៤)

៨. តើហេណុកបានប្រាប់អ្វីដល់ពួកមនុស្សទុច្ចរិតទាំងនេះ?

គាត់ប្រាប់ថា ព្រះនឹងមកដាក់ទោសពួកគេ។(យូដាស ១៥)

៩. តើពួកគេបានស្តាប់តាមសំដីរបស់ហេណុកទេ?

ទេ ពួកគេបែជាចង់សម្លាប់គាត់ទៅវិញ។

(យូដាស១៦,ម៉ាថាយ ២៣:៣៧,២ ធីម៉ូថេ៣:១២)

១០. តើពួកគេអាចសម្លាប់ហេណុកបានទេ?

ទេ ព្រះបានទទួលយកគាត់ទៅនគរស្ថានសួគ៌។

(លោកុប្បត្តិ៥:២៤)

ខគម្ពីរចងចាំ៖ “ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះ នោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ”

(លោកុប្បត្តិ ៥:២៤)។

មេរៀនទី ៦
មហានិកម៌នៃ
លោកុប្បត្តិ ៦-៩

១. តើព្រះគម្ពីរនិយាយអ្វីខ្លះអំពីល្អាអេ?

ល្អាអេ គឺជាម្នាក់ក្នុងចំណោមមនុស្សមួយចំនួនដែលគោរពកោតខ្លាចដល់ព្រះយេហូវ៉ា។ (លោកុប្បត្តិ ៦:៨-៩, ៧:១)

២. តើព្រះបានប្រាប់អោយល្អាអេធ្វើអ្វី?

ធ្វើទូកធំមួយ។ (លោកុប្បត្តិ ៦:១៤)

៣. ហេតុអ្វីបានជាល្អាអេត្រូវសាងសង់ទូកធំមួយ?

ព្រោះព្រះនឹងបញ្ជូនទឹកជំនន់ដ៏ធំមួយមកលើផែនដី។ (លោកុប្បត្តិ ៦:១៣, ១៧)

៤. តើល្អាអេ និងគ្រួសាររបស់គាត់ចំណាយរយៈពេលប៉ុន្មានឆ្នាំដើម្បីសាងសង់ទូកដ៏ធំមួយនោះ?

ប្រហែលជា ១២០ ឆ្នាំ។ (លោកុប្បត្តិ ៦:៣)

៥. តើល្អាអេបានធ្វើអ្វីខ្លះ កំលុងពេលដែលគាត់សាងសង់ទូកធំនោះ?

គាត់បានអធិប្បាយអំពីព្រះគ្រីស្ទជាអង្គសង្គ្រោះ និងបានប្រាប់ពួកមនុស្សអាក្រក់អោយផ្លាស់ប្រែចិត្ត មិនដូច្នោះទេនឹងត្រូវវិនាស។ (១ពេត្រុស ៣:១៨-២០, ២ពេត្រុស ២:៥)

៦. តើព្រះបានសង្គ្រោះអ្នកណាខ្លះនៅក្នុងទូកធំ?
មានតែណូអេ និងគ្រូសាររបស់គាត់ប៉ុណ្ណោះ។
(លោកុប្បត្តិ ៧:២៣, ៨:១៦)

៧. តើព្រះបានសង្គ្រោះអ្វីខ្លះទៀតនៅក្នុងទូកធំ?
ពួកសត្វចតុប្បាទ ដែលព្រះបាននាំយកមកអោយណូអេ។
(លោកុប្បត្តិ ៨:១៦-១៧)

៨. តើមានអ្វីកើតឡើងមកលើលោកីយដ៏អាក្រក់នេះ?
លោកីយទាំងមូលត្រូវបានបំផ្លាញដោយទឹកជំនន់។
(លោកុប្បត្តិ ៧:២៣)

៩. តើទឹកជំនន់តំណាងអោយសញ្ញាអ្វី?
ជាសញ្ញាប្រាប់អំពីទីបញ្ចប់នៃផែនដី។
(ម៉ាថាយ ២៤:៣៧-៣៩)

១០. តើសញ្ញាឥន្ទធនមានន័យយ៉ាងដូចម្តេច?
មានន័យថា ព្រះទ្រង់រមែងនឹកចាំហើយនិងសង្គ្រោះប្រជារាស្ត្រ របស់ផងទ្រង់ជានិច្ច។ (លោកុប្បត្តិ ៩:៩-១៧)

ខគម្ពីរចងចាំ៖ “ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណ ចំពោះព្រះយេហូវ៉ាវិញ”។ (លោកុប្បត្តិ ៦:៨)

មេរៀនទី ៧
ថ្ងៃបន្តប្រតិបត្តិការកម្មវិធី

លោកុប្បត្តិ ១១

១. ចូរអោយឈ្មោះកូនទាំងបីនាក់របស់លូអេ។
សិម ហាំ និង យ៉ាផែត។ (លោកុប្បត្តិ ៥:៣២, ៦:១០)
២. តើព្រះគម្ពីរនិយាយអ្វីខ្លះអំពីហាំ?
ហាំបានហែកកេរឪពុករបស់ខ្លួន។ (លោកុប្បត្តិ ៩:២២)
៣. តើលូអេបាននិយាយអ្វី ទាក់ទងនឹងអំពើបាបរបស់ហាំ?
គាត់និយាយថា អំពើបាបរបស់ហាំនឹងត្រូវបណ្តាសារ។
(លោកុប្បត្តិ ៩:២៥)
៤. តើលូអេបាននិយាយអ្វីខ្លះអំពីសិម?
គាត់បាននិយាយថា សូមអោយព្រះយេហូវ៉ាជាព្រះនៃសិម
បានប្រកបដោយព្រះពរ។ (លោកុប្បត្តិ ៩:២៦)
៥. តើលូអេបាននិយាយអ្វីខ្លះអំពីយ៉ាផែត?
គាត់បាននិយាយថា គាត់នឹងបានចែករំលែកព្រះពរជាមួយ
សិមដែរ។ (លោកុប្បត្តិ ៩:២៧)

៦. ចូរអោយឈ្មោះម្នាក់ក្នុងចំណោមចៅប្រុសៗរបស់ហាំ?
នីមុខ ជាមនុស្សអាក្រក់ ដែលជាកំពូលព្រានព្រៃដ៏ខ្លាំង
ពូកែ។ (លោកុប្បត្តិ១០:៦-៩)

៧. តើមនុស្សសម័យនោះបានប្រព្រឹត្តិការអាក្រក់អ្វីខ្លះ ?
ពួកគេបានចាប់ផ្ដើមសង់ទីក្រុងធំមួយ និងបំបែកខ្ពស់មួយ។
(លោកុប្បត្តិ១១:៣-៤)

៨. ហេតុអ្វីបានជាពួកមនុស្សអាក្រក់ទាំងនេះសាងសង់ទីក្រុង
ធំនិងបំបែកខ្ពស់នោះ?
ពួកគេចង់មានអនុភាពខ្លាំងក្លា ហើយនឹងមិនបែកខ្ញែកគ្នា
ទៅពាសពេញលើផែនដីឡើយ។ (លោកុប្បត្តិ១១:៣-៤)

៩. តើពួកគេបានបញ្ចប់ការសាងសង់ឬទេ?
ទេ ព្រោះព្រះបានបំភាន់ភាសារបស់ពួកគេ។
(លោកុប្បត្តិ១១:៥-៧)

១០. តើគ្រាក្រោយមកមានអ្វីកើតឡើង លើពួកមនុស្សអាក្រក់
ទាំងនេះ?
ពួកគេបានបែកខ្ញែកគ្នា ជាសាសន៍ផ្សេងៗពាសពេញលើ
ផែនដី។ (លោកុប្បត្តិ១១:៨-៩)

ខគម្ពីរចងចាំ៖ “ព្រះយេហូវ៉ា ទ្រង់រមែងការពារដល់អស់អ្នកដែល ស្រ
ឡាញ់ទ្រង់ តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ”។ (ទំនុកដំកើង
១៤៥:២០)

មេរៀនទី ៨ យ៉ូប

ព្រះគម្ពីរ យ៉ូប ១-២, ១៩, ៤២

១. តើព្រះគម្ពីរនិយាយអ្វីខ្លះអំពីយ៉ូប?

យ៉ូបគោរពកោតខ្លាចដល់ព្រះយេហូវ៉ា។
(យ៉ូប ១:១, ៨, ២:៣)

២. តើព្រះបានប្រទានពរដល់យ៉ូបមែនដែរទេ?

ពិតមែន ព្រះបានផ្តល់អោយគាត់នូវកូន១០នាក់ និងគោ
ក្របីជាច្រើន។ (យ៉ូប ១:២-៣)

៣. តើអារក្សចង់ធ្វើអ្វីទៅលើយ៉ូប?

វាចង់ធ្វើអោយយ៉ូបប្រមាថដល់ព្រះ។ (យ៉ូប ១:៩-១១)

៤. តើអារក្សរៀបផែនការធ្វើការនេះយ៉ាងដូចម្តេច?

វាចង់ដកយករបស់ទាំងអស់ដែលយ៉ូបមាន។
(យ៉ូប ១:៩-១១)

៥. តើព្រះបានផ្តល់អំណាចអោយអារក្សទាស់នឹងយ៉ូបឬ?

ប្រាកដណាស់ យ៉ូបបានបាត់បង់ទ្រព្យសម្បត្តិ និងកូន
ទាំងអស់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
(យ៉ូប ១:១២-២១)

៦. តើយ៉ូបមានការឈឺចាប់កាន់តែខ្លាំងឡើងដែរឬទេ?

ប្រាកដមែន គាត់បានធ្លាក់ខ្លួនឈឺជាទំងន់។

(យ៉ូប២:៤-៨)

៧. តើមិត្តសំឡាញ់បីនាក់របស់យ៉ូប ពួកគេបានជួយរំលែកទុក្ខ
លំបាករបស់គាត់ដែរឬទេ?

ទេ! ពួកគេមានតែបន្ថែម ទុក្ខលំបាកលើគាត់តែប៉ុណ្ណោះ។

(យ៉ូប២: ១១,យ៉ូប៤២:៧-៨)

៨. តើយ៉ូបបាននិយាយអ្វីទៅកាន់មិត្តរបស់គាត់?

គាត់បាននិយាយថា “ប៉ុន្តែខ្ញុំដឹងថា អ្នកដែលលោះខ្ញុំ
ទ្រង់មាន ព្រះជន្មរស់នៅ”។ (យ៉ូប១៩:២៥)

៩. តើយ៉ូបបានធ្វើដូចម្តេច ពេលដែលគាត់ជួបទុក្ខលំបាក?

គាត់មានសេចក្តីអំណត់ជាខ្លាំង។ (យ៉ាកុប៥:១១)

១០. តើព្រះបានប្រទានពរដល់យ៉ូបសំរាប់សេចក្តីអំណត់របស់
គាត់ដែរឬទេ?

ពិតមែនហើយ ព្រះបានប្រទានទ្រព្យសម្បត្តិរបស់គាត់ទ្វេ
ដង ហើយបានផ្តល់កូនអោយគាត់១០នាក់ថែមទៀត។

(យ៉ូប៤២:១០,១២-១៣)

ខគម្ពីរចងចាំ៖ “ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បាន
ដកយក ទៅវិញ សូមអោយព្រះនាមព្រះយេហូវ៉ាបានពរចុះ”

(យ៉ូប ១:២១)។

មេរៀនទី ៩
អំប្រាហាំម៉ាស៍ទៅស្រុកកាណាន

លោកុប្បត្តិ ១២-១៥

១. តើព្រះបានប្រាប់អំប្រាហាំម៉ាអោយធ្វើអ្វី?
អោយទៅទឹកដីដែលព្រះទ្រង់នឹងបង្ហាញដល់គាត់។
(លោកុប្បត្តិ ១២:១)
២. តើព្រះបាននាំអំប្រាហាំម៉ា និងសារ៉ា ទៅកន្លែងណា?
ទៅទឹកដីស្រុកកាណាន។ (លោកុប្បត្តិ ១២:៥)
៣. តើព្រះទ្រង់បានសន្យាអ្វីជាមួយអំប្រាហាំម៉ា?
នឹងអោយស្រុកកាណានទាំងអស់ទៅពូជរបស់គាត់។
(លោកុប្បត្តិ ១២:៧, ១៣:១៤-១៥)
៤. តើទឹកដីស្រុកកាណានតំណាងអោយអ្វី?
តំណាងអោយស្ថានសួគ៌។ (ហេប្រើរ ១១:៨-១០, ១៣-១៦)
៥. តើព្រះទ្រង់បានសន្យាអ្វីទៀតជាមួយអំប្រាហាំម៉ា?
នឹងអោយគាត់មានកូនច្រើនដូចជាផ្កាយនៅលើមេឃ។
(លោកុប្បត្តិ ១៣:១៦, លោកុប្បត្តិ ១៥:៥, ២២:១៦-១៨)
៦. តើអំប្រាហាំម៉ា និងសារ៉ា មានកូនដែរឬទេ?
មិនទាន់មានទេ គេទាំងពីរនាក់ក៏ចាស់ណាស់ហើយ។
(លោកុប្បត្តិ ១៥:២-៤, ១៧:១៥-១៧)

៧. ហេតុអ្វីបានជាអំប្រាហាំទៅស្រុកអេស៊ីពូ?

ព្រោះមានអំណត់អត់ជាខ្លាំងនៅស្រុកកាណាន។

(លោកុប្បត្តិ ១២:១០)

៨. តើព្រះទ្រង់ចង់អោយអំប្រាហាំនៅស្រុកអេស៊ីពូទេ?

ទេ! ទ្រង់បានបញ្ជូនគាត់ទៅស្រុកកាណានវិញ ហើយទ្រង់នឹងថែរក្សាគាត់នៅទីនោះ។ (លោកុប្បត្តិ ១២:១៧-១៣:៣)

៩. តើអំប្រាហាំដឹងថាព្រះទ្រង់ប្រទានពរដល់គាត់តាមរយៈអ្វី?

ទ្រង់បានមានបន្ទូលនឹងអំប្រាហាំថា “អប្រាមអើយ កុំអោយខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង”។ (លោកុប្បត្តិ ១៥:១)

១០. តើអំប្រាហាំប្រាកដចិត្តថា ព្រះនឹងប្រទានពរដល់គាត់ឬទេ?

ប្រាកដមែន គាត់មានជំនឿលើព្រះយេហូវ៉ាជាព្រះដ៏ពិត។ (លោកុប្បត្តិ ១៥:៦)

ខគម្ពីរចងចាំ៖ “ពីព្រោះលោករង់ចាំក្រុងមួយ ដែលមានឫសជញ្ជាំងដែល ព្រះទ្រង់ជាអ្នកគូរ ហើយជាអ្នកសង់” (ហេព្រើរ ១១:១០)។

មេរៀនទី ១០
ឡូតបានសម្រោះចេញពីសូដុម

លោកុប្បត្តិ ១៣, ១៩

១. តើអ្នកណាបានមកស្រុកកាណានជាមួយអំប្រាហាំ?
ក្លុយរបស់គាត់ ឈ្មោះឡូត រួមដំណើរជាមួយប្រពន្ធគាត់។
(លោកុប្បត្តិ ១៣:១)
២. ហេតុអ្វីបានជាអំប្រាហាំ និងឡូតមិនរួមដំណើរជាមួយគ្នា?
ព្រោះគ្មានស្មៅគ្រប់គ្រាន់ សម្រាប់ហ្វូងសត្វពាហនៈរបស់
ពួកគាត់។ (លោកុប្បត្តិ ១៣:៥-៩)
៣. តើឡូតសំរេចចិត្តរស់នៅកន្លែងណា?
នៅក្បែរពួកមនុស្សអាក្រក់ក្នុងក្រុងសូដុម និងកូម៉ូរ៉ា។
(លោកុប្បត្តិ ១៣:១០-១៣)
៤. តើឡូតមានសេចក្តីរីករាយក្នុងក្រុងសូដុមឬទេ?
ទេ! ប៉ុន្តែគ្រូសារគាត់មានក្តីរីករាយដូចនៅផ្ទះខ្លួនដែរ។
(លោកុប្បត្តិ ១៩:៧, ១៤-១៦, ១ពេត្រុស ២:៦-៨)
៥. តើព្រះបានប្រាប់អ្វីខ្លះដល់អំប្រាហាំអំពីក្រុងសូដុម?
ព្រះនឹងបំផ្លាញទីក្រុងដ៏អាក្រក់នោះចោល។
(លោកុប្បត្តិ ១៨:១៦-៣២)

